



សភាតំបន់អាស៊ី បរិយាយសន្និបាតលើកទី៩

“ការជម្រុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយ
និរន្តរភាពនៅក្នុងតំបន់អាស៊ី”

កម្មវិធី នៃបរិយាយសន្និបាត

ថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៦

សណ្ឋាគារសុខាស្ស័យរាប
ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី១

<p>ថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦</p>	<ul style="list-style-type: none"> ➢ គណៈប្រតិភូអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ➢ គណៈប្រតិភូអញ្ជើញទៅកាន់សណ្ឋាគារសុខាសៀមរាប ➢ ការចុះឈ្មោះគណៈប្រតិភូ (នៅជាន់ផ្ទាល់ដីនៃសណ្ឋាគារ)
<p>១១:៣០-១៤:០០</p>	<p>- ពិសារអាហារពេលថ្ងៃត្រង់ (នៅសណ្ឋាគារ)</p> <p>ទីកន្លែង: ភោជនីយដ្ឋានមហោរី</p>
<p>១៨:០០</p>	<p>- ពិសារអាហារពេលល្ងាច (នៅសណ្ឋាគារ)</p> <p>ទីកន្លែង: ភោជនីយដ្ឋានមហោរី</p>

ថ្ងៃទី២

ថ្ងៃច័ន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦

<p>៦:៣០-៨:០០</p>	<p>- ទទួលទានអាហារពេលព្រឹក (នៅសណ្ឋាគារ)</p> <p>ទីកន្លែង: ភោជនីយដ្ឋានមហោរី</p>
<p>៩:០០-១២:០០</p>	<p>កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២</p> <p>ទីកន្លែង: Ballroom II</p> <ul style="list-style-type: none"> • ការអនុម័តរបៀបវារៈនៃកិច្ចប្រជុំ • ការជ្រើសតាំងអនុប្រធាន និងអ្នកធ្វើរបាយការណ៍នៃកិច្ចប្រជុំ • សុន្ទរកថាស្វាគមន៍ដោយឯកឧត្តមបណ្ឌិត ទួន ធឿន ប្រធានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ • របាយការណ៍លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ដោយ អគ្គលេខាធិការ អេ ភី អេ • ការពិចារណា និងផ្តល់អនុសាសន៍ទៅលើសេចក្តីព្រាង សេចក្តីសម្រេចនានាដើម្បីដាក់ជូនមហាសន្និបាតអនុម័ត

	<ul style="list-style-type: none"> • ការពិចារណាទៅលើការជ្រើសតាំងប្រធានសភាតំបន់អាស៊ីលើកទី១០ (បន្ទាប់ពីកម្ពុជា) • ការពិចារណាទៅលើការជ្រើសតាំងអនុប្រធាន នៃសភាតំបន់អាស៊ីនៅក្នុងឆ្នាំ ២០១៧ • ការពិចារណាទៅលើសេចក្តីព្រាងរបៀបវារៈ នៃមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ • ផ្សេងៗ
<p>១២:០០-១៤:០០</p>	<p>- ពិសារអាហារថ្ងៃត្រង់ (នៅសណ្ឋាគារ)</p> <p>ទីកន្លែង: ភោជនីយដ្ឋានមហោរី</p>
<p>១៥:០០-១៥:៤៥</p>	<p>❖ ប្រធានគណៈប្រតិភូទាំងអស់ និងអគ្គលេខាធិការ អេ ភី អេ ចូលជួបសម្តែងការគូរសម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសភាតំបន់អាស៊ី (APA)</p> <p>ទីកន្លែង: បន្ទប់វដ្តល</p>
<p>១៦:០០-១៨:០០</p>	<p>ពិធីបើកសម័យប្រជុំពេញអង្គនៃមហាសន្និបាតលើកទី៩</p> <p>ទីកន្លែង: Ballroom I & II</p> <ul style="list-style-type: none"> • គោរពភ្លេងជាតិ • ការសម្តែងសិល្បៈ • ព្រះរាជសារ • សុន្ទរកថាស្វាគមន៍ដោយឯកឧត្តមបណ្ឌិត ទួន ឃ្មុំ អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាត • សុន្ទរកថាឯកឧត្តមបណ្ឌិត មហាម៉ាត រ៉េហ្សា ម៉ាជីឌី អគ្គលេខាធិការ អេ ភី អេ • សុន្ទរកថាឯកឧត្តម ម៉ៅ រ៉េហ្សា រ៉េហ្សា ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន • សុន្ទរកថាគន្លឹះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា • សុន្ទរកថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

	<ul style="list-style-type: none"> • សុទ្ធរកថាបើកមហាសន្និបាតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសភាតំបន់អាស៊ី (APA) * ពិធីចតុប្បវេណីសុប្បារីយ័
<p>១៩:០០-២១:០០</p>	<p>ពិធីលៀងសាយភោជន៍ផ្លូវការរៀបចំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសភាតំបន់អាស៊ី (APA)</p> <p>ទីកន្លែង: <i>Ballroom III</i></p> <p>សម្លៀកបំពាក់: <i>អាវុធ ឬប្រពៃណី</i></p>
<p>ថ្ងៃទី៣</p>	
<p>ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦</p>	
<p>៦:៣០-៨:០០</p>	<p>- ទទួលទានអាហារពេលព្រឹក (នៅសណ្ឋាគារ)</p> <p>ទីកន្លែង: <i>ភោជនីយដ្ឋានមហោរី</i></p>
<p>៩:០០-១០:៣០</p>	<p>សម័យប្រជុំពេញអង្គនៃមហាសន្និបាតលើកទី៩</p> <p>ទីកន្លែង: <i>Ballroom I</i></p> <ul style="list-style-type: none"> • អនុម័តរបៀបវារៈនៃមហាសន្និបាតលើកទី៩ • ជ្រើសតាំងអនុប្រធានមហាសន្និបាតលើកទី៩ដើម្បីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នានា និងអ្នកធ្វើរបាយការណ៍ • សេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ • របាយការណ៍លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ដោយប្រធានអង្គប្រជុំ • របាយការណ៍ស្តីអំពីសកម្មភាពនានារបស់សភាតំបន់អាស៊ីដោយអគ្គលេខាធិការ អេ ភី អេ
<p>១០:៣០-១១:០០</p>	<p>សម្រាកពិសារកាហ្វេ</p>

<p>១១:០០-១៣:០០</p>	<p>➢ បន្តសម័យប្រជុំពេញអង្គនៃមហាសន្និបាតលើកទី៩ ទីកន្លែង: <i>Ballroom I</i> កិច្ចពិភាក្សាទូទៅ ស្តីអំពី: "ការជម្រុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី"</p>
<p>១១:០០-១៣:០០</p>	<p>➢ កិច្ចប្រជុំ សមាជិកសភាជាស្ត្រីរបស់ អេ ភី អេ ទីកន្លែង: <i>Ballroom II</i></p>
<p>១៣:០០-១៤:០០</p>	<p>- ពិសារអាហារពេលថ្ងៃត្រង់ ទីកន្លែង: <i>ភោជនីយដ្ឋានមហោរី</i></p>
<p>១៤:០០-១៦:០០</p>	<p>➢ បន្តសម័យប្រជុំពេញអង្គនៃមហាសន្និបាតលើកទី៩ ទីកន្លែង: <i>Ballroom I</i> កិច្ចពិភាក្សាទូទៅ ស្តីអំពី: "ការជម្រុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី"</p>
<p>១៤:០០-១៦:០០</p>	<p>➢ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌ ទីកន្លែង: <i>Ballroom II</i></p>
<p>១៦:០០-១៦:៣០</p>	<p>សម្រាកពិសារកាហ្វេ</p>
<p>១៦:៣០-១៨:៣០</p>	<p>➢ បន្តសម័យប្រជុំពេញអង្គនៃមហាសន្និបាតលើកទី៩ ទីកន្លែង: <i>Ballroom I</i> កិច្ចពិភាក្សាទូទៅ ស្តីអំពី: "ការជម្រុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី"</p>

១៦:៣០-១៨:៣០	<p>➢ កិច្ចប្រជុំគណៈកម្មាធិការពិសេសស្តីពីការបង្កើតសភាអាស៊ី (SCCAP)</p> <p>ទីកន្លែង: <i>Ballroom II</i></p>
-------------	-----------------------------------------------------------------------------------------------------------

១៩:០០-២១:០០	<p>- ពិសារអាហារពេលល្ងាច</p> <p>ទីកន្លែង: <i>ភោជនីយដ្ឋានមហោរី</i></p>
-------------	----------------------------------------------------------------------

ថ្ងៃទី៤

ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦

ពេលព្រឹក

៦:០០	អាហារពេលព្រឹក (នៅសណ្ឋាគារ)
៧:៣០	ចេញដំណើរពីសណ្ឋាគារទៅទស្សនាប្រាសាទបន្ទាយស្រី
៨:៣០	ទស្សនាប្រាសាទបន្ទាយស្រី
១០:៣០	ត្រលប់ទៅសណ្ឋាគារ
១២:០០	អាហារពេលថ្ងៃត្រង់

ពេលរសៀល

១៣:៣០	ចេញដំណើរពីសណ្ឋាគារទៅទស្សនាប្រាសាទបាយ័ន្ត
១៤:០០	ទស្សនាប្រាសាទបាយ័ន្ត
១៥:០០	ចេញដំណើរពីប្រាសាទបាយ័ន្តទៅទស្សនាប្រាសាទអង្គរវត្ត
១៥:៣០	ទស្សនាប្រាសាទអង្គរវត្ត
១៧:០០	ត្រលប់មកសណ្ឋាគារ

ថ្ងៃទី៥

ថ្ងៃព្រហស្បតិ៍ ទី ១ ខែធ្នូ ឆ្នាំ២០១៦

៦:៣០-៨:០០	<p>- អាហារពេលព្រឹក (នៅសណ្ឋាគារ)</p> <p>ទីកន្លែង: <i>ភោជនីយដ្ឋានមហោរី</i></p>
-----------	------------------------------------------------------------------------------

<p>៩:០០-១១:០០</p>	<p>➢ បន្តសម័យប្រជុំពេញអង្គនៃមហាសន្និបាតលើកទី៩ ទីកន្លែង: <i>Ballroom I</i> កិច្ចពិភាក្សាទូទៅ ស្តីអំពី: "ការជម្រុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៅក្នុងតំបន់អាស៊ី"</p>
<p>៩:០០-១១:០០</p>	<p>➢ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការនយោបាយ ទីកន្លែង: <i>Ballroom II</i></p>
<p>១១:០០-១១:៣០</p>	<p>- សម្រាកពិសារកាហ្វេ</p>
<p>១១:៣០-១៣:០០</p>	<p>➢ បន្តសម័យប្រជុំពេញអង្គនៃមហាសន្និបាតលើកទី៩ ទីកន្លែង: <i>Ballroom I</i> កិច្ចពិភាក្សាទូទៅ ស្តីអំពី: "ការជម្រុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៅក្នុងតំបន់អាស៊ី"</p>
<p>១១:៣០-១៣:០០</p>	<p>➢ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកបទប្បញ្ញត្តិ ហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក ទីកន្លែង: <i>Ballroom II</i></p>
<p>១៣:០០-១៤:០០</p>	<p>- ពិសារអាហារពេលថ្ងៃត្រង់ (នៅសណ្ឋាគារ) ទីកន្លែង: <i>ភោជនីយដ្ឋានមហោរី</i></p>
<p>១៤:០០-១៦:០០</p>	<p>➢ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ទីកន្លែង: <i>Ballroom II</i></p>
<p>១៤:០០-១៦:០០</p>	<p>➢ កិច្ចប្រជុំគណៈកម្មាធិការរៀបចំសេចក្តីព្រាងសេចក្តី ប្រកាសទីក្រុងសៀមរាប ទីកន្លែង: <i>បន្ទប់វដ្តល</i></p>
<p>១៦:០០-១៧:០០</p>	<p>- ការរៀបចំរបាយការណ៍លទ្ធផលនៃអង្គមហាសន្និបាត ទីកន្លែង: <i>បន្ទប់បូកគោ (បន្ទប់អគ្គលេខាធិការដ្ឋាន អេ ភី អេ)</i></p>

<p>១៧:០០-១៨:៣០</p>	<p>➤ ពិធីបិទសម័យប្រជុំពេញអង្គនៃមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩</p> <p>ទីកន្លែង: Ballroom I</p> <ul style="list-style-type: none"> • សេចក្តីរាយការណ៍លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការនានាដោយប្រធានដឹកនាំគណៈកម្មាធិការនីមួយៗនិងការអនុម័តទៅលើសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នានា ព្រមទាំងអនុម័តទៅលើរបាយការណ៍កិច្ចប្រជុំរបស់គណៈកម្មាធិការសភាស្ត្រីនៃសភាតំបន់អាស៊ី(APA) • សេចក្តីជូនដំណឹងអំពីប្រធានសភាតំបន់អាស៊ី (APA)លើកទី១០ • ការពិចារណាទៅលើបេក្ខភាពរបស់អគ្គលេខាធិការនៃសភាតំបន់អាស៊ី • បទបង្ហាញពីសេចក្តីប្រកាសសៀមរាបដោយ ឯកឧត្តម ហ៊ុន ម៉ាណី សមាជិកគណៈកម្មការកិច្ចការបរទេសកិច្ចសហប្រតិបត្តិការអន្តរជាតិយោសនាការ និងព័ត៌មាននៃរដ្ឋសភា • ការអនុម័តទៅលើរបាយការណ៍លទ្ធផលនៃមហាសន្និបាត អេ ភី អេ លើកទី៩ • សុន្ទរកថាបិទដោយ ឯកឧត្តមបណ្ឌិត ទួន ញ៉ួល អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាត
<p>១៨:៣០-១៨:៤៥</p>	<p>សន្និសីទកាសែត</p> <p>ទីកន្លែង: Ballroom I</p>
<p>១៩:០០-២១:០០</p>	<p>❖ ពិធីលៀងសាយភោជន៍ រៀបចំដោយ ឯកឧត្តមបណ្ឌិត ទួន ញ៉ួល អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាត</p> <p>ទីកន្លែង: Ballroom III</p> <p>សម្លៀកបំពាក់: អាវធំ ឬប្រពៃណី</p>
<p>ថ្ងៃទី៦</p>	
<p>ថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០១៦</p>	
<p>៦:៣០-៨:៣០</p>	<ul style="list-style-type: none"> - អាហារពេលព្រឹក (នៅសណ្ឋាគារ) ទីកន្លែង: ភោជនីយដ្ឋានមហោរី - ការធ្វើមាតុភូមិនិរុត្តន៍របស់គណៈប្រតិភូ

